

**ការអន្តេតតាមដាន ចំណេះដឹងស្តីពីជំងឺអេដស៍ និង ការ
ប្រព្រឹត្តិផ្លូវភេទលើកទី ៩ ឆ្នាំ២០១៣**
១៦ ខែ ធ្នូ ឆ្នាំ២០១៣

បង្ហាញដោយ: **វេជ្ជ. មុន ផល្គុន**

**ផ្នែកអន្តេតតាមដាន
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ**



សេចក្តីថ្លែងអំណរគុណ

ការងារអង្កេតតាមដាននេះ អាចធ្វើបានដោយជោគជ័យ ដោយមានការសហការពី៖

- មន្ត្រីផ្នែកអង្កេតតាមដាន របស់មជ្ឈមណ្ឌលជាតិទាំងអស់។
- មន្ទីរសុខាភិបាល និងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។
- គ្រប់អ្នកសំភាសន៍ទាំងអស់, ភ្នាក់ងារសុខាភិបាល និងក្រុមការងារថែទាំតាមផ្ទះ ដែលបានជួយសំរេបសំរួលការងារប្រមូលទិន្នន័យ។
- ជាពិសេស សូមថ្លែងអំណរគុណដល់អ្នកចូលរួមក្នុងការងារអង្កេតតាមដានទាំងអស់

មាតិកា

- ប្រវត្តិនៃការអង្កេតតាមដាន
- គោលបំណង
- វិធីសាស្ត្រ
- លទ្ធផល
 - ❖ នារីបំរើសេវាកំសាន្តសប្បាយ (EW)
 - ❖ ក្រុមបុរសស្រឡាញ់បុរស (MSM)
 - ❖ អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ (PLHIV)
- សេចក្តីសន្និដ្ឋាន

សាវតា

- មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានធ្វើការអង្កេតតាមដានការប្រព្រឹត្តិផ្លូវភេទ (BSS) នៅលើក្រុមគោលដៅមួយចំនួនតាំងពីឆ្នាំ១៩៩៧។
- ក្នុងឆ្នាំ២០០៨ រាជរដ្ឋាភិបាលបានអនុវត្តច្បាប់ប្រឆាំងការជួញដូរមនុស្សនៅទូទាំងប្រទេស ជាហេតុនាំឲ្យមានការបិទផ្ទះបននៅទូទាំងប្រទេស។ ព្រឹត្តិការណ៍នេះ បានធ្វើអោយនារីបំរើសេវាផ្លូវភេទនៅតាមផ្ទះបន បានប្តូរទៅជាការប្រកបរបរដោយមិនបញ្ចេញមុខ។ ប៉ុន្តែឃើញមានលេចឡើងនូវនារីបំរើសេវាកំសាន្តសប្បាយតាមរូបភាពផ្សេងៗជាច្រើន។
- មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សហការជាមួយដៃគូជាច្រើន បានរៀបចំនិយាមបែបបទប្រតិបត្តិសំរាប់អនុវត្តការងារថែទាំនិងព្យាបាលបន្តដល់ ស្ត្រីបំរើការងារនៅតាមសេវាកំសាន្តសប្បាយ ដែលមានរួមបញ្ចូលទាំងក្រុមនារីបំរើសេវាផ្លូវភេទដោយផ្ទាល់ និងក្រុមនារីបំរើសេវាផ្លូវភេទដោយប្រយោល។
- បន្ថែមលើក្រុមនារីបំរើសេវាកំសាន្តសប្បាយ ក្រុមបុរសស្រឡាញ់បុរស និងក្រុមអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ ក៏ជាក្រុមគោលដៅដែលគួរអោយចាប់អារម្មណ៍ផងដែរ ទាក់ទងទៅនឹងការជំរុញការបង្ការដោយយកចិត្តទុកដាក់លើក្រុមដែលប្រឈមមុខខ្ពស់ និងក្រុមដែលតំរូវអោយកម្មវិធីបង្ការសំរាប់អ្នកមានរោគអេដស៍វិជ្ជមាន។


គោលបំណង

- តាមដានការប្រព្រឹត្តិប្រឈមមុខនឹងគ្រោះថ្នាក់នៃការឆ្លងមេរោគ ក្នុងចំណោមក្រុមគោលដៅដែលបានជ្រើសរើសយកមកសិក្សា។
- តាមដាននិន្នាការនៃការប្រព្រឹត្តិដែលប្រឈមមុខនឹងគ្រោះថ្នាក់ នៅក្នុងចំណោមក្រុមនារីបំរើសេវាកំសាន្តសប្បាយ និង ក្រុមបុរសស្រឡាញ់បុរស។
- ពិនិត្យមើលទូទៅពីការប្រើប្រាស់មណ្ឌលធ្វើតេស្តឈាម (VCT) គ្លីនិកសុខភាពផ្លូវភេទ (STI) និងសេវាសុខភាពផ្សេងៗទៀត។
- ស្វែងរកឲ្យឃើញនូវអាកប្បកិរិយានិងការប្រព្រឹត្តិដែលប្រកាន់ខ្ជាប់ចំពោះកម្មវិធីបង្ការសំរាប់អ្នកមានរោគអេដស៍វិជ្ជមានក្នុងចំណោមអ្នកជំងឺអេដស៍ (Positive prevention)។
- វាយតម្លៃពីទំហំ និងលទ្ធផលនៃការអន្តរាគមន៍លើក្រុមគោលដៅ ដែលបានជ្រើសរើសយកមកសិក្សា។

វិធីសាស្ត្រ

- វិធីសាស្ត្រនៃការអង្កេតការប្រព្រឹត្តិផ្លូវភេទឆ្នាំ២០១៣ ត្រូវបានរក្សាដូចការអង្កេតមុនៗដែរ។
- ការអង្កេតការប្រព្រឹត្តិផ្លូវភេទឆ្នាំ២០១៣ បានធ្វើឡើងនៅលើរាជធានី ខេត្តចំនួន ៥ (រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តបាត់ដំបង)។
- ក្រុមគោលដៅចំនួន ៣ បានចូលរួមធ្វើអង្កេតមាន៖
 - ❖ ក្រុមនារីបំរើសេវាកំសាន្តសប្បាយចំនួន ១,២៤៦នាក់
 - ❖ ក្រុមបុរសស្រឡាញ់បុរសចំនួន ៨១១នាក់
 - ❖ ក្រុមអ្នកជំងឺអេដស៍ ចំនួន ១,០៣៥នាក់
 - ❖ សរុបទាំងអស់ចំនួន ៣,០៩២នាក់
- ការជ្រើសរើស Sampling
 - ❖ (Two stage cluster sampling with equal probability) ធ្វើឡើងជាពីរដំណាក់កាលគឺជ្រើសរើសចង្កោមដែលមានចំនួនប្រហាក់ប្រហែលគ្នា ត្រូវបានប្រើប្រាស់សំរាប់ក្រុមនារីបំរើនៅសេវាកំសាន្តសប្បាយ។
 - ❖ (Time location sampling and venue based sampling) ការកំណត់ពេលវេលា និងទីកន្លែងប្រមូលផ្តុំសំរាប់ការសិក្សាស្រាវជ្រាវត្រូវបានប្រើប្រាស់សំរាប់ជ្រើសរើសក្រុមបុរសស្រឡាញ់បុរស។
 - ❖ ការជ្រើសរើសដោយចៃដន្យ/ដោយប្រព័ន្ធ (Simple random sampling/systematic sampling) ត្រូវធ្វើលើក្រុមអ្នកផ្ទុកមេរោគអេដស៍ដែលបានជ្រើសរើសពីមណ្ឌលថែទាំ និងព្យាបាល អ្នកជំងឺអេដស៍។

ទឹកស្អាតដែលបានធ្វើការអន្តេត ២០១៣




សទ្ធផល

အိတ်ပံ့ရေးစာအုပ်အသစ်များ

ស្ថានភាពប្រជាសាស្ត្រ

អត្ថាធិប្បាយ	2013 ចំនួន = 1246
អាយុជាមធ្យម គិតជាឆ្នាំ (Median)	25.5 (25)
អាយុរៀបការតំបូងជាមធ្យម គិតជាឆ្នាំ (Median)	19.7 (19)
ភាគរយអ្នកមិនបានសិក្សា	9.8%
ធ្លាប់រស់នៅក្នុងខេត្ត ក្រុងសព្វថ្ងៃនេះតិចជាង១ឆ្នាំ	25%
រយៈពេលធ្វើការជាមធ្យម(គិតជាខែ) (Median)	21.5 (12)
រកចំណូលបានគិតជាមធ្យមក្នុង១ខែ (Median)	USD 190 (150)

មុខរបរមុនពេលបំរើការងារសព្វថ្ងៃ, ក្នុងឆ្នាំកន្លងមក (គិតជាភាគរយ)



ស្ថានភាពសេវាផ្លូវភេទ

អត្ថាធិប្បាយ	២០១០ នារីបំរើសេវាកំសាន្ត ដែលរួមភេទ ≤ 2 ថ្ងៃ	២០១៣ នារីបំរើសេវាកំសាន្ត
ចំនួននារីបំរើសេវាកំសាន្តគិតជាមធ្យមនៅតាម មណ្ឌល/ហាង (Median)	50(30)	69 (50)
តំលៃរួមភេទគិតជាមធ្យម (Median)	USD42(40)	USD 48 (50)
មានស្រោមអាណាម័យនៅកន្លែងបំរើការងារ	33.6%	21.5%
មានដៃគូទៀងទាត់	17.1%	15.0%
មានបន្ទប់រួមភេទនៅកន្លែងបំរើការងារ	19.4%	15.0%


ការប្រព្រឹត្តផ្លូវភេទ

អត្ថាធិប្បាយ	២០១៣ ចំនួន = ១២៤៦
អាយុរួមភេទតំបូង (Median)	16.5 (18)
សមាមាត្រនៃអ្នកមិនធ្លាប់រួមភេទ	15%
ដៃគូរួមភេទតំបូងក្នុងចំណោមអ្នកធ្លាប់រួមភេទ	
ប្តី	58.5%
សង្សារ	31.3%
អតិថិជន	7.5%
គេរំលោភ	1.9%
អាយុរួមភេទតំបូង ដើម្បីប្តូរយកប្រាក់ឬអំណោយ (Median)	23.2 (22)
ភាគរយនៃអ្នកធ្លាប់រួមភេទដើម្បីប្តូរយកប្រាក់ឬអំណោយ	41.0%
ចំនួនដៃគូរួមភេទគិតជាមធ្យមនៅថ្ងៃចុងក្រោយ	1.3 (1)
ភាគរយនៃដៃគូរួមភេទ មានចំនួនលើស២នាក់នៅថ្ងៃចុងក្រោយ	6.3%
ធ្លាប់រួមភេទជាក្រុម (ដោយស្ម័គ្រចិត្ត និង ចាប់បង្ខំ)	3.3%
ធ្លាប់មានសង្សារក្នុងឆ្នាំកន្លងមក	49.1%
ធ្លាប់រួមភេទជាមួយសង្សារក្នុងឆ្នាំកន្លងមក	79.4%

ការប្រើប្រាស់ស្រោមអនាម័យ


អត្ថាធិប្បាយ	២០១០ ភាគរយនៃសេវាកំសាន្ត ដែលគ្មានការព្យាបាល (%)	២០១៣ ភាគរយនៃសេវាកំសាន្ត (%)
បានប្រើស្រោមអនាម័យគ្រប់ពេល នៅពេលរួមភេទជាមួយសង្សារក្នុង រយៈពេល៣ខែកន្លងមក	39.4	36.1
បានប្រើស្រោមអនាម័យគ្រប់ពេល នៅពេលរួមភេទជាមួយសង្សារលើក ចុងក្រោយ	55.3	52.1
បានប្រើស្រោមអនាម័យគ្រប់ពេល ជាមួយប្តីក្នុងរយៈពេល៣ខែកន្លងមក	16.5	16.5
ប្រើស្រោមអនាម័យគ្រប់ពេល ជាមួយភ្ញៀវពេលរួមភេទលើកចុងក្រោយ	94.8	94.3
បានប្រើស្រោមអនាម័យគ្រប់ពេល ជាមួយភ្ញៀវក្នុងរយៈពេល៣ខែកន្លងមក	81.5	80.6
បានប្រើស្រោមអនាម័យគ្រប់ពេល នៅពេលរួមភេទជាមួយអតិថិជនក្នុង រយៈពេល១សប្តាហ៍កន្លងមក	81.5	80.5
បានប្រើស្រោមច្រើនជាង១ជាន់នៅពេលរួមភេទចុងក្រោយ	12.2	8.8
ធ្លាប់បែកស្រោមនៅពេលកំពុងរួមភេទ	14.9	10.7
ធ្លាប់បានប្រើប្រែងរំអិលនៅពេលរួមភេទ	19.1	9.7

និស្សាករនៃការប្រើប្រាស់អនាម័យគ្រប់ពេល នៅពេលរួម តេឡាមួយអតិថិជន




** នៅឆ្នាំ២០១០យើងបានចាត់ថា ស្ត្រីបំរើសេវាកំសាន្តដែលមានដៃគូរួមភេទលើសពី២នាក់ក្នុង១ថ្ងៃ គឺជាស្ត្រីស៊ីផ្លូវភេទដោយផ្ទាល់ បន្ទាប់ ពី មានការបិទផ្លូវបនស្មៅឆ្នាំ២០០៨, រហូតមកដល់ឆ្នាំ២០១៣នេះសមាមាត្រនេះមានកាន់តែតិចទៅៗ គឺប្រហែល៦.៣%។

និស្សាករនៃការប្រើប្រាស់អនាម័យគ្រប់ពេល នៅពេលរួមភេទ ជាមួយសង្សារ



អ្នកដែលផ្តល់ព័ត៌មានពីមេរោគអេដស៍/ជំងឺអេដស៍



* Use EW $\leq$ 2 partners/day to compare with EW in 2013 (Few EW $>$ 2 partners found in 2013)

ការប្រើប្រាស់សេវាព្យាបាលជម្ងឺកាមរោគ

អត្ថាធិប្បាយ	២០១០ តារឹមរើសេវាកំសាន្ត ដែលគ្របដណ្តប់ (%)	២០១៣ តារឹមរើសេវាកំសាន្ត (%)
រាយការណ៍ថា មានរោគសញ្ញាកាមរោគ ក្នុង១ឆ្នាំកន្លងមក មានដំបៅ ឬ ពងបែកនៅប្រដាប់បន្តពូជ មានដុះសាច់នៅប្រដាប់បន្តពូជ(សិរមាន់) មានធ្លាក់ស ឬ សដែលធ្លាក់មកមានជុំក្លិន	NA 3 1.2 44.2	37.8 2 0 37.1
ទីកន្លែងព្យាបាលជម្ងឺកាមរោគលើកចុងក្រោយ		
គ្លីនិកកាមរោគអង្គការ	26.9	37.7
គ្លីនិកកាមរោគ	40.5	20.6
មណ្ឌលសុខភាព/ពេទ្យរដ្ឋ	12.3	8.1
ទិញថ្នាំនៅឱសថស្ថាន	10.8	10.9
រាយការណ៍ថា ទៅប្រើប្រាស់សេវាកាមរោគរដ្ឋ៣ខែកន្លង		
ម្តង	25	35.6
≥ ២ ទៅ ៣ ដង	39.1	32.8
មិនធ្លាប់សោះ	20.7	30.3

ការធ្វើតេស្តឈាម ការថែទាំព្យាបាល និងការប្រើប្រាស់គ្រឿងញៀន

អត្តាធិប្បាយ	២០១០ នារីបំរើសេវាកំសាន្ត ដែលគ្មានអេដស៍ ≤ ២/ថ្ងៃ (%)	២០១៣ នារីបំរើសេវាកំសាន្ត (%)
ធ្លាប់ធ្វើតេស្តឈាមរកមេរោគអេដស៍ ១ឆ្នាំកន្លងមក	63.7	69.6
ស្គាល់កន្លែងធ្វើតេស្តឈាម	NA	75.7
ទីកន្លែងដែលពួកគេបានទៅធ្វើតេស្តឈាមចុងក្រោយ		
មណ្ឌលធ្វើតេស្តឈាមរដ្ឋ/អង្គការ	85	53.3
ក្រុមធ្វើតេស្តឈាមចល័ត	NA	28.6
បានទទួលលទ្ធផលតេស្តឈាមលើកចុងក្រោយ	98.4	98.2
បានទទួលការផ្តល់ប្រឹក្សាមុនពេលធ្វើតេស្តឈាម	95.1	87.3
បានទទួលការផ្តល់ប្រឹក្សានៅពេលទទួលលទ្ធផលតេស្តឈាម	94.8	86.0
ដឹងថាមានសេវាផ្តល់ឱសថប្រឆាំងមេរោគអេដស៍	82.6	76.8
ជឿថាអាចទទួលបានឱសថប្រឆាំងមេរោគអេដស៍	84.8	78.4
រាយការណ៍ថា ធ្លាប់ប្រើគ្រឿងញៀន	10.0	5.5

សេវាពន្យារកំណើត

អត្ថាធិប្បាយ	២០១៣ នារីបំរើសេវាកំសាន្ត (%)
រាយការណ៍ថា ធ្លាប់មានផ្ទៃពោះយ៉ាងតិចម្តងនៅពេលកំពុងបំរើសេវាកំសាន្ត	31.1
ធ្លាប់រំលូតកូនក្នុងកំឡុងពេលកំពុងបំរើសេវាកំសាន្ត EW, n=321	77.3
កន្លែងដែលរំលូតកូនលើកចុងក្រោយ	
គ្លីនិកឯកជន	43.1
ពេទ្យរដ្ឋ	9.0
គ្លីនិកអង្គការ	9.8
ទិញថ្នាំនៅឱសថស្ថាន	34.1
រាយការណ៍ថា ប្រើប្រាស់សេវាពន្យារកំណើត	69.5
ការប្រើវិធីសាស្ត្រពន្យារកំណើត	
ស្រោមអនាម័យ	40.7
ថ្នាំគ្រាប់	19.5
ការដកលិងបញ្ចេញទឹកមកក្រៅ	10.7
ដាក់កង	8.1
ថ្នាំចាក់	7.0
ការទទួលព័ត៌មានពីការពន្យារកំណើត៣ខែកន្លងមក	56
ការទទួលបានស្រោមអនាម័យដោយមិនបង់ប្រាក់	43.1

ការសន្និដ្ឋាន

ស្ត្រីបំរើសេវាកំសាន្តសប្បាយ (១)

- ក្នុងឆ្នាំកន្លងមកសមាមាត្រស្ត្រីបំរើសេវាកំសាន្តសប្បាយភាគច្រើនមកពីស្ត្រីបំរើការតាម ការរាំរង រោងចក្រនិងរោងជំនីយដ្ឋាន។
- សមាមាត្រស្ត្រីបំរើសេវាកំសាន្តសប្បាយចំនួនតិចតួចទេដែលមានដៃគូរួមភេទលើសពី២នាក់ក្នុងមួយថ្ងៃ។
- មិនអាចបង្កើតឲ្យមាននិន្នាការនៃការប្រើប្រាស់ស្រោមអនាម័យក្នុងចំណោមស្ត្រីបំរើសេវាកំសាន្តដោយផ្ទាល់ និងដោយប្រយោលតទៅទៀតបានទេ។
- ការប្រើប្រាស់ស្រោមអនាម័យជាប់ជានិច្ចក្នុងចំណោមស្ត្រីបំរើសេវាកំសាន្តសប្បាយ ក្នុងឆ្នាំ២០១៣មានកំរិតទាប ប៉ុន្តែស្ថិតនៅថេរត្រឹមប្រហែល៨០%។
- ការប្រើប្រាស់ស្រោមអនាម័យជាមួយសង្សារមានកំរិតទាបនិងបន្តថយចុះក្នុងចំណោមស្ត្រីបំរើសេវាកំសាន្តសប្បាយ។

ការសន្និដ្ឋាន

ស្ត្រីបំរើសេវាកំសាន្តសប្បាយ (២)

- ជាទូទៅស្ត្រីបំរើសេវាកំសាន្តសប្បាយមានការយល់ដឹងអំពីមេរោគអេដស៍/ ជំងឺអេដស៍ និងរបៀបចម្លងរបស់វា។
- ស្ត្រីបំរើសេវាកំសាន្តសប្បាយភាគច្រើនមានរោគសញ្ញាជំងឺកាមរោគ ទោះជាសមាមាត្រភាគច្រើននៃស្ត្រីបំរើសេវាកំសាន្តសប្បាយបានទៅ ពិនិត្យនៅគ្លីនិកសុខភាពគ្រួសារយ៉ាងតិច១ដងក្នុង៣ខែកន្លងមកក៏ដោយ និង មានសមាមាត្រភាគច្រើននៃស្ត្រីបំរើសេវាកំសាន្តសប្បាយបានទៅទទួលការព្យាបាលរោគពេលមានរោគសញ្ញាជំងឺកាមរោគលើកចុងក្រោយ។
- ស្ត្រីបំរើសេវាកំសាន្តសប្បាយភាគច្រើនស្គាល់កន្លែងធ្វើតេស្តឈាមរក មេរោគអេដស៍ និងបានដឹងថាមានឱសថប្រឆាំងមេរោគអេដស៍សំរាប់អ្នកជំងឺអេដស៍ទៀតផង។

ការសន្និដ្ឋាន

ស្ត្រីបំរើសេវាកំសាន្តសប្បាយ (៣)

- មានអត្រាប្រេវ៉ាឡង់ខ្ពស់ប្រហែល៧៧% នៃស្ត្រីបំរើសេវាកំសាន្តសប្បាយ ធ្លាប់បានរំលូតកូនចេញ ពេលមានផ្ទៃពោះ នៅក្នុងរយៈពេលកំពុងបំរើការងារ។ កន្លែងសំខាន់ដែលស្ត្រីបំរើសេវាកំសាន្តសប្បាយទៅរំលូតកូនគឺគ្លីនិកឯកជន និងទិញថ្នាំពីឱសថស្ថាន។
- ស្ត្រីបំរើសេវាកំសាន្តសប្បាយជាច្រើនរាយការណ៍ថា បានប្រើប្រាស់កម្មវិធីពន្យារកំណើត ដែលជាទូទៅពួកគេប្រើស្រោមអនាម័យ និងថ្នាំគ្រាប់។
- ជាងពាក់កណ្តាលនៃស្ត្រីបំរើសេវាកំសាន្តសប្បាយបានទទួលសេវាសុខភាពផ្លូវភេទ និងការពន្យារកំណើត។
- ភាគរយនៃការប្រើថ្នាំញៀនមានកំរិតទាប និងកំរមានស្ត្រីដែលចាក់ថ្នាំញៀន។

អនុសាសន៍

ស្ត្រីបំរើសេវាកំសាន្តសប្បាយ (១)

- បញ្ជាក់ការប្រើប្រាស់ស្រោមអនាម័យជាមួយដៃគូដោយបង់ប្រាក់ និងសង្សារមានកំរិតទាបនិងថយចុះ គួរលើកយកមករកវិធីដោះស្រាយ។
- ធានាឲ្យបានច្បាស់ថា អាចស្វែងរកបានស្រោមអនាម័យនៅកន្លែងសេវាកំសាន្តសប្បាយ។ គួរតែស្វែងរកមធ្យោបាយដើម្បីបង្កើនការប្រើប្រាស់ស្រោមអនាម័យជាមួយសង្សារ។

អនុសាសន៍

ស្ត្រីបំរើសេវាកំសាន្តសប្បាយ (២)

- ដោយសារ៣៨%នៃស្ត្រីបំរើសេវាកំសាន្តសប្បាយរាយការណ៍ថាមានរោគសញ្ញាជំងឺកាមរោគ ហើយនិង៧៧% រាយការណ៍ថាបានរំលូតកូន ដូច្នេះគួរតែគិតគូរពីការថែទាំជំងឺកាមរោគ សុខភាពបន្តពូជ ជាពិសេសការរំលូតកូនដោយសុវត្ថិភាព។
- ការរំលូតកូននៅគ្លីនិកឯកជន និងការប្រើថ្នាំដោយខ្លួនឯង ធ្វើអោយមានការព្រួយបារម្ភពីការរំលូតកូនដែលគ្មានសុវត្ថិភាព។
- បញ្ហានេះគួរតែរកវិធីដោះស្រាយ ដើម្បីបង្កើនការយល់ដឹងនិងធ្វើអោយប្រសើរឡើងនូវការរំលូតកូនដោយសុវត្ថិភាព ដូចជាការរំលូតកូននៅគ្លីនិករបស់រដ្ឋដែលមានបុគ្គលិកសុខាភិបាលដែលបានទទួលការបណ្តុះបណ្តាលនិងមានជំនាញត្រឹមត្រូវ។
- គួរតែជំរុញការប្រើប្រាស់ស្រោមអនាម័យដើម្បីបង្ការការមានផ្ទៃពោះនិងការឆ្លងមេរោគអេសដ៍/ជំងឺកាមរោគ។

ក្រុម បុរេស ប្រឡង បុរេស

លទ្ធផលៈប្រជាសាស្ត្រ

អត្ថាធិប្បាយ	MSM (n = 572)	Transgender (n = 239)
អាយុជាមធ្យមគិតជាឆ្នាំ	25.3	25.7
មិនធ្លាប់រៀបការ	89%	97.90%
ឆ្នាំសិក្សាគិតជាមធ្យម (Median)	10 (10)	8.6 (9)
មុខរបរបរមុនមកបំរើសេវាកំសាន្ត (%)	(%)	(%)
កសិករ/កម្មករ	20.0	8.4
បុគ្គលិកក្រុមហ៊ុន	16.1	2.5
អ្នកជាតិមុខ/ធ្វើសក់	13.1	40.6
សិស្ស/និស្សិត	13.0	2.9
អ្នកបំរើតាមភោជនីយដ្ឋាន	10.7	18.8
អ្នកលក់ដូរ	9.8	10.6
មិនមានការងារ	5.3	5.8
ការរស់នៅក្នុងខេត្តក្រុងនេះក្នុងរយៈពេល១២ខែកន្លងមក	87.8	87.5
រាយការណ៍ថា រស់នៅជាមួយក្រុមគ្រួសារ	62.8	56.6

ការប្រព្រឹត្តិផ្លូវភេទ

ការប្រព្រឹត្តិផ្លូវភេទ					
		2007		2013	
អត្តាធិប្បាយ		MSM (n =388)	Transgender (n =341)	MSM (n = 572)	Transgender (n = 239)
អាយុរួមភេទដំបូងជាមធ្យម (median)		18.8	17.6	18.2 (18)	17 (17)
ភាគរយនៃអាយុលក់ភេទដំបូង (%)		%		%	
< ១៥		5	13	2.2	12.6
១៦ -១៩		57	65	42.4	43.4
២០+		38	22	55.4	44
ដៃគូរួមភេទដំបូង (%)					
បុរស		30	93	61.7	98.3
នារី		56	5	23.1	1.3
Transgender		14	2	15.2	0.4
រាយការណ៍ថា លក់ភេទ (%)		36	60	33	61.1

សកម្មភាពរួមភេទជាមួយនារី

ការប្រព្រឹត្តិផ្លូវភេទជាមួយនារី				
អត្ថាធិប្បាយ	2007		2013	
	MSM (n =388)	Transgender (n =341)	MSM (n = 572)	Transgender (n = 239)
	%	%	%	%
រាយការណ៍ថា បានរួមភេទជាមួយស្រ្តី ក្នុង ១២ កន្លងមក	66	7	35.7	1.7
រួមភេទដោយបង់ប្រាក់ជាមួយនារីបំរើសេវាកំសាន្ត ក្នុងរយៈពេល ១២ ខែ កន្លងមក	50	6	16.3	0.4
ប្រើស្រោមគ្រប់ពេល នៅពេលរួមភេទជាមួយនារីបំរើ សេវាកំសាន្តដោយបង់ប្រាក់ ក្នុងរយៈពេល ១ ខែ កន្លងមក	78	30	74.6	0.0
រួមភេទជាមួយស្រ្តី ដើម្បីប្រាក់(លក់ភេទ) ១២ ខែ កន្លងមក	18	3	5.1	0.8
ប្រើស្រោមគ្រប់ពេល នៅពេលរួមភេទជាមួយស្រ្តី ដើម្បី ប្រាក់(លក់ភេទ)ក្នុងរយៈពេល ១ ខែ កន្លងមក	52.2	7.1	65.4	50.0

ការប្រើស្រាមអាណាម័យ និង ការរួមភេទជាមួយបុរស ដោយមិនបង់ប្រាក់

	2007		2013	
អត្តាធិប្បាយ	MSM (n =388)	Transgender (n =341)	MSM (n = 572)	Transgender (n = 239)
ដៃគូរួមភេទបុរសជាមធ្យមក្នុង១ខែកន្លងមក	3.6	6.3	4.0	6.4
	%		%	
ធ្លាប់រួមភេទជាមួយបុរសដោយមិនបង់ប្រាក់ក្នុង១ឆ្នាំកន្លងមក	76.8	90.6	77.9	81.6
ប្រើស្រាមអាណាម័យនៅពេលរួមភេទលើកចុងក្រោយជាមួយបុរសដោយមិនបង់ប្រាក់	82.2	93.9	94.8	93.3
ប្រើស្រាមអាណាម័យគ្រប់ពេល នៅពេលរួមភេទជាមួយបុរសដោយមិនបង់ប្រាក់ ក្នុង១ខែកន្លងមក	57.8	49.4	79.0	70.9
ប្រើទឹករំអិលគ្រប់ពេល នៅពេលរួមភេទជាមួយបុរសដោយមិនបង់ប្រាក់ ក្នុង១ខែកន្លងមក	46.8	41	66.7	63.0

ការប្រើស្រាមអនាម័យ និង ការរួមភេទជាមួយ បុរសដោយបង់ប្រាក់

	2007		2013	
អត្តាធិ ប្បាយ	MSM (n =388)	Transgender (n =341)	MSM (n = 572)	Transgender (n = 239)
រួមភេទជាមួយបុរសដោយបង់ប្រាក់ជាមធ្យមក្នុង១ ខែកន្លងមក	3.4	2.5	2.7	2.0
	%		%	
រួមភេទជាមួយបុរសដោយបង់ប្រាក់ក្នុង១ឆ្នាំកន្លង មក	18.3	31.5	19.4	10.9
ប្រើស្រាមអនាម័យនៅពេលរួមភេទជាមួយ បុរសលើកចុងក្រោយដោយបង់ប្រាក់	77.9	90.3	90.0	100.0
ប្រើស្រាមអនាម័យគ្រប់ពេល នៅពេលរួមភេទ ជាមួយបុរសដោយបង់ប្រាក់ ក្នុង១ខែកន្លងមក	38.1	36.4	68.1	84.0
ប្រើទឹកអំបិលគ្រប់ពេល នៅពេលរួមភេទជាមួយ បុរសដោយបង់ប្រាក់ ក្នុង១ខែកន្លងមក	41.3	13.6	64.1	76.0


ការប្រើស្រាមអនាម័យ និង ការរួមភេទជាមួយបុរស ដើម្បីប្រាក់

អត្តាធិ ប្បាយ	2007		2013	
	MSM (n = 388)	Transgender (n = 341)	MSM (n = 572)	Transgender (n = 239)
	%	%	%	%
រួមភេទជាមួយបុរស ដើម្បីប្រាក់ក្នុង១ឆ្នាំកន្លងមក	26.9	55.7	38.1	57.3
ប្រើស្រាមជាមួយបុរសនៅពេលរួមភេទលើកចុងក្រោយ ដើម្បីប្រាក់	89.5	96.3	95.8	99.2
ប្រើស្រាមគ្រប់ពេលនៅពេលរួមភេទជាមួយភ្ញៀវបុរសដើម្បីប្រាក់ក្នុង១ខែកន្លងមក	35.7	44.1	77.4	78.2
ប្រើប្រេងអំពិលគ្រប់ពេល នៅពេលរួមភេទជាមួយភ្ញៀវបុរសជាមួយ ដើម្បីប្រាក់ ក្នុង១ខែកន្លងមក	49.5	33.9	67.2	60.0

ការប្រើស្រាមអនាម័យនៅពេលរួមភេទជាមួយ អ៊ីម សក់វែង (Transgender)

	2007		2013	
អត្តាធិប្បាយ	MSM (n =388)	Transgender (n =341)	MSM (n = 572)	Transgender (n = 239)
	%		%	
ការរួមភេទជាមួយអ៊ីម សក់វែងក្នុង១ឆ្នាំកន្លងមក	54	5.3	33.5	1.7
ការប្រើស្រាមអនាម័យនៅពេលរួមភេទ លើកចុងក្រោយជាមួយ អ៊ីម សក់វែង	85	64.3	97.9	100
ការប្រើស្រាមអនាម័យគ្រប់ពេល នៅពេលរួមភេទ ជាមួយ M សក់វែង ក្នុង១ខែកន្លងមក	67.4	23.8	78.9	100
ការប្រើប្រេងរំអិលគ្រប់ពេល នៅពេលរួមភេទជាមួយ អ៊ីមសក់វែង ក្នុង១ខែកន្លងមក	54.3	23.8	65.3	66.7


ទីកន្លែងដែលក្រុមបុរស ស្រឡាញ់ បុរស ទៅស្វែងរកភ្លេច




រោគសញ្ញានៃជំងឺកាមរោគ និងការស្វែងរកព្យាបាល នៅពេលមានរោគសញ្ញា ជំងឺកាមរោគលើកចុងក្រោយ

	2007		2013	
	MSM (n =388)	Transgender (n =341)	MSM (n = 572)	Transgender (n = 239)
រាយការណ៍ ពីរោគសញ្ញាកាមរោគខុសៗគ្នា	17	20	17.9	16.4
មានហ្វូរខ្ទះ ឬ ក្រហាយប្រដាប់ភេទ	10	13.3	9.5	3.8
មានជំបៅ ឬ រដាច់រលាត់ប្រដាប់ភេទ	10.8	17.6	3.7	0.8
មានហើមនៅប្រដាប់បន្តពូជ	7.4	12.7	6.0	0.8
មានជំបៅឬរដាច់រលាត់នៅរន្ធគូទ	NA	NA	4.2	11.3
មានហើមនៅបរិវេណរន្ធគូទ	NA	NA	4.7	8.0
មានខ្ទះ ឬក្រហាយរន្ធគូទ	NA	NA	2.1	5.0
ទីកន្លែង ដែលស្វែងរកការព្យាបាល កាមរោគ លើកចុងក្រោយ				
គ្លីនិកអង្គការ	48	69	57.8	56.4
ទីញ្ញាផ្ទាំងនៅឱសថស្ថាន	6.8	7	16.7	7.7
គ្លីនិកកាមរោគ	8.2	7	14.7	12.8
គ្លីនិកឯកជន	4.1	8.5	7.8	15.4
មិនធ្វើការព្យាបាល	31.5	7	2.9	7.7
ហ៊ានប្រាប់ ពេទ្យថាខ្លួនជាក្រុមបុរសស្រឡាញ់បុរស	55.2	69.2	81.6	89.2
បញ្ជូនទៅពិធីស្យាកាមរោគ ដោយ ក្រុមមិត្តអប់រំមិត្ត	47.8	58.4	80.4	70.5

ប្រភពព័ត៌មានស្តីពីមេរោគអេដស៍/ជំងឺអេដស៍ យេ:ពេល ៣ខែកន្លងមក



អ្នកផ្តល់ព័ត៌មានមេរោគអេដស៍/ជំងឺអេដស៍ ក្នុងរយៈពេល៣ ខែកន្លងមក



ការប្រើប្រាស់មណ្ឌលធ្វើតេស្តឈាមដោយស្ម័គ្រចិត្ត ក្នុងចំណោម ក្រុមបុរសស្រឡាញ់បុរស

អត្តាធិប្បាយ	MSM (n =388)	Transgender (n =341)	MSM (n = 572)	Transgender (n = 239)
	%		%	
ធ្លាប់ធ្វើតេស្តឈាមរកមេរោគអេដស៍ រយៈពេល១២ខែកន្លងមក	57	66	86.7	87.0
ធ្លាប់ធ្វើតេស្តឈាមរកមេរោគអេដស៍ រយៈពេល៣ខែកន្លងមក	N/A	N/A	69.7	67.7
ទីកន្លែងធ្វើតេស្តឈាមរកមេរោគអេដស៍ចុងក្រោយ				
ធ្វើតេស្តនៅមណ្ឌលធ្វើតេស្តដោយស្ម័គ្រចិត្ត	69	79	52.5	40.9
ធ្វើតេស្តនៅមណ្ឌលសុខភាព/ពេទ្យរដ្ឋ	17	12	21.0	29.3
ធ្វើតេស្តជាមួយក្រុមធ្វើតេស្តចល័ត	N/A	N/A	14.3	15.4
ធ្វើតេស្តនៅមន្ទីរពិសោធន៍ឯកជន	12	9	10.8	13.5
បានទទួលលទ្ធផលពេលធ្វើតេស្តឈាមលើកចុងក្រោយ	94	98	98.8	99.0
បានទទួលការផ្តល់ប្រឹក្សានៅពេលទទួលលទ្ធផល តេស្តឈាមលើកចុងក្រោយ	94	98	98.8	100.0


អកប្បកិរិយា និង ការយល់ដឹង ស្តីពី មេរោគអេដស៍/ជំងឺអេដស៍

ស្ថានភាពមេរោគអេដស៍/ជំងឺអេដស៍		
អត្តាធិ ប្បាយ	MSM (n = 572)	Transgender (n = 239)
	%	%
គិតថាពួកគេប្រឈមមុខនឹងឆ្លងមេរោគអេដស៍	71.7	82.4
ការប្រើស្រោមអនាម័យ អាចបន្ថយការឆ្លងមេរោគអេដស៍ពេលរួមភេទ តាមប្រដាប់បន្តពូជ	98.8	99.2
ការប្រើស្រោមអនាម័យ អាចបន្ថយការឆ្លងមេរោគអេដស៍ពេលរួមភេទ តាមរន្ធគូថ	98.4	99.6
មានបងប្អូនសាច់ញាតិមានផ្ទុកមេរោគអេដស៍	17.2	25.9
ស្ម័គ្រចិត្តមើលថែទាំបងប្អូនសាច់ញាតិមានផ្ទុកមេរោគអេដស៍នៅផ្ទះ	91.2	94.1
ហ៊ានហូបអាហារជាមួយអ្នកផ្ទុកមេរោគអេដស៍	89.2	92.1
រក្សាទុកជាអាជីកំបាំងបើមានសាច់ញាតិមានផ្ទុកមេរោគអេដស៍	53.4	54.8

ចំណេះដឹងពីការព្យាបាលថែទាំបន្ត

អត្តាធិប្បាយ	MSM (n = 572)	Transgender (n = 239)
	%	%
ដឹងថាមានសេវាថែទាំ និងព្យាបាលធម្មីអេដស៍	95.9	93.8
ជឿថាអាចបានទទួលសេវាថែទាំ និងព្យាបាលធម្មីអេដស៍	96.5	97.1
សេវាព្យាបាលថែទាំធម្មីអេដស៍និងការគាំទ្រ		
MMM	23.6	32.6
ក្រុមថែទាំបន្តតាមផ្ទះ	21.9	28.5
មណ្ឌលផ្តល់ OI and ART	60.5	68.6
គ្លីនិកអង្គការ	49.4	51.1

ការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមមុនសស្រឡាញ់មុនស



ការសន្និដ្ឋាន

បុរសស្រឡាញ់បុរស (១)

- ប្រហែល៥០% នៃក្រុមបុរសស្រឡាញ់បុរស គឺក្រុមអ៊ីមសក់វែង (Transgender) ធ្វើការនៅកន្លែងកែសម្ព័ន្ធ និងជាជាងកាត់សក់។
- សមាមាត្រភាគច្រើននៃក្រុមបុរសស្រឡាញ់បុរស ទាំងក្រុមសក់ខ្លីនិងក្រុមសក់វែង សុទ្ធតែរាយការណ៍មកថា មានលក់ភេទអោយបុរស ប៉ុន្តែក្រុមអ៊ីមសក់វែងរាយការណ៍ថា មានលក់ភេទច្រើនជាងគេ។
- ក្រុមបុរសស្រឡាញ់បុរស មានដៃគូរួមភេទច្រើនប្រភេទ (លក់ភេទ និងទិញភេទពីស្ត្រី រួមភេទជាមួយបុរសដោយមិនបង់ប្រាក់ លក់ភេទអោយបុរស និងទិញភេទពីបុរស)។
- ក្រុមបុរសស្រឡាញ់បុរស បានប្រើស្រោមអនាម័យគ្រប់ពេល នៅពេលរួមភេទដើម្បីប្រាក់មានតិចជាង៨០% ។
- ក្រុមបុរសស្រឡាញ់បុរសប្រហែល ៦០% បានប្រើប្រេងរំអិលនៅពេលរួមភេទជាមួយដៃគូបុរស។

ការសន្និដ្ឋាន

បុរសស្រឡាញ់បុរស (២)

- ច្រើនជាង១៥% នៃក្រុមបុរសស្រឡាញ់បុរស ទាំងក្រុមអ៊ីមសក់ខ្លីនិងក្រុមអ៊ីមសក់វែង មានរោគសញ្ញាជំងឺកាមរោគចំនួន១យ៉ាងតិច។
- ជាទូទៅក្រុមបុរសស្រឡាញ់បុរសបានរាយការណ៍ថា មានហូរខ្ទុះតាមបង្ហូរនោម រីឯបុរសរួមភេទជាមួយ អ៊ីមសក់វែងរាយការណ៍ថា មានដំបៅរីហូរខ្ទុះតាមវន្តគូទ។
- ជិត៦០% នៃបុរសស្រឡាញ់បុរសបានទៅស្វែងរកការព្យាបាលជំងឺកាមរោគលើកចុងក្រោយគឺនៅគ្លីនិករបស់អង្គការ។
- ក្រុមបុរសស្រឡាញ់បុរសភាគច្រើន ហ៊ានប្រាប់បុគ្គលិកសុខាភិបាលថា ខ្លួនជាក្រុមបុរសស្រឡាញ់បុរស នៅពេលដែលគេទៅពិនិត្យជំងឺកាមរោគលើកចុងក្រោយ។
- សមាមាត្រភាគច្រើននៃបុរសស្រឡាញ់បុរសបានបញ្ជូនទៅគ្លីនិកសុខភាពគ្រួសារតាមរយៈមិត្តអប់រំមិត្ត។
- ក្រុមបុរសស្រឡាញ់បុរសភាគច្រើនទទួលព័ត៌មានពីជំងឺអេដស៍តាមរយៈការផ្សព្វផ្សាយព័ត៌មានការផ្តល់ប្រឹក្សានិងការអាន។
- មិត្តអប់រំមិត្ត បុគ្គលិកធ្វើតេស្តឈាមរកមេរោគអេដស៍ និងបុគ្គលិកគ្លីនិកសុខភាពគ្រួសារដើរតួសំខាន់ក្នុងការផ្តល់ព័ត៌មានពីជំងឺអេដស៍និងសុខភាពផ្លូវភេទដល់ក្រុមបុរសស្រឡាញ់បុរស។

ការសន្និដ្ឋាន

បុរសស្រឡាញ់បុរស (៣)

- ច្រើនជាង៨៥%នៃបុរសស្រឡាញ់បុរសរាយការណ៍ថា បានធ្វើតេស្តឈាមរកមេរោគអេដស៍ក្នុងឆ្នាំកន្លងមក និងភាគច្រើននៃការធ្វើតេស្តគឺ ធ្វើនៅមណ្ឌលធ្វើតេស្តឈាមដោយស្ម័គ្រចិត្តនិងរក្សាការសំងាត់។
- ក្រុមបុរសស្រឡាញ់បុរសដែលរាយការណ៍ថា បានទទួលការធ្វើតេស្តឈាមរកមេរោគអេដស៍ចល័តមានកំរិតទាប($\leq 15\%$)
- ក្រុមបុរសស្រឡាញ់បុរសក៏បានបង្ហាញពី អភិប្បកិរិយាក្នុងការគាំទ្រចំពោះអ្នកផ្ទុកមេរោគអេដស៍។
- លើស៩០%នៃបុរសស្រឡាញ់បុរសដឹងនិងស្គាល់ទីកន្លែងទៅទទួលសេវាថែទាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ បើសិនពួកគេត្រូវការ។
- ការប្រើប្រាស់ថ្នាំញៀនក្នុងចំណោមក្រុមបុរសស្រឡាញ់បុរស មានកំរិតខ្ពស់ជាងក្នុងចំណោមស្រ្តីបំរើសេវាកំសាន្តសប្បាយ។ តាមរបាយការណ៍បានថាបង្ហាញមានអ្នកចាក់ថ្នាំញៀនជាពិសេសក្នុងចំណោមបុរសស្រឡាញ់បុរស(៧%)

អនុសាសន៍

បុរសរួមភេទជាមួយបុរស

- ទាំងការទិញនិងលក់ភេទទៅអោយបុរស ទាំងការប្រើប្រាស់ស្រោមអនាម័យ គ្រប់ពេល និងការប្រើប្រាស់ប្រេងអ៊ីលគួរតែរក្សានិងពង្រឹងអោយដល់រំលឹស ៩០%ក្នុងចំណោមបុរសរួមភេទជាមួយបុរស។
- ការធ្វើតេស្តឈាមរកមេរោគអេដស៍គួរតែរក្សាអោយមានកំរិតខ្ពស់ និងជំរុញនិង លើកទឹកចិត្តអោយទៅធ្វើតេស្តនៅមណ្ឌលធ្វើតេស្តឈាមដោយស្ម័គ្រចិត្តនិង រក្សាការសំងាត់។
- ការរាយការណ៍ថា បានធ្វើតេស្តឈាមចល័តមានកំរិតទាបក្នុងចំណោមបុរស ស្រឡាញ់បុរស គួរតែគិតពីការលាក់មុខនៃក្រុមបុរសស្រឡាញ់បុរសជាងស្ត្រីបំ រើសេវាកំសាន្តសប្បាយ។
- មិត្តអប់រំមិត្តពីប្រព័ន្ធអង្គការក្រៅរដ្ឋាភិបាលគួរតែរក្សានិងលើកទឹកចិត្តសំរាប់សេ វាការបញ្ជូន (ការធ្វើតេស្តឈាមរកមេរោគអេដស៍ គ្លីនិកសុខភាពគ្រួសារ សុខ ភាពផ្លូវបន្តពូជ)។

ပျို့ကဏ္ဍကဗျာစာအုပ်များ


លក្ខណៈប្រជាសាស្ត្រ

អត្ថាធិប្បាយ	អ្នកផ្គុំកម្រោងអេដស៍ (ចំនួនសរុប ១០៣៥នាក់)	
	បុរស (ចំនួន ៤១៨)	ស្រ្តី (ចំនួន ៦១៧)
ក្រុមអ្នកជំងឺអេដស៍ កំពុងព្យាបាលថ្នាំឱកាសនិយម កំពុងព្យាបាលថ្នាំប្រឆាំងរោគអេដស៍	4.8% 95.2%	5.8% 94.2%
អាយុជាមធ្យម គិតជាឆ្នាំ	40.3 (41)	37.8 (38)
ស្ថានភាពរៀបការ រៀបការរួច ពោះម៉ាយ/មេម៉ាយ	75.6 13.6	56.2 39.2
ចំនួនឆ្នាំសិក្សាគិតជាមធ្យម	7.1 (7)	4.1 (1)
មិនបានសិក្សា	7.2	25.9

ស្ថានភាពផ្ទុករោគអេដស៍ ការធ្វើតេស្តឈាម និង ការបញ្ជូន

អត្ថាធិប្បាយ	អ្នកផ្ទុកមេរោគអេដស៍ (ចំនួនសរុប ១០៣៥នាក់)	
	បុរស (ចំនួន ៤១៨)	ស្រី (ចំនួន ៦១៧)
ចំនួនឆ្នាំជាមធ្យមដែលបានដឹងស្ថានភាពមានផ្ទុកមេរោគអេដស៍	7.2 (7.0)	7.5 (7.3)
ប្តី/ប្រពន្ធដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍	97.4%	88.5%
ទីកន្លែងដែលបានធ្វើតេស្តឈាម		
មណ្ឌលធ្វើតេស្តឈាមស្ម័គ្រចិត្ត រដ្ឋ និង អង្គការ	52.0%	72.3%
មន្ទីរពេទ្យរដ្ឋ	36.5%	22.9%
ប្តី/ប្រពន្ធសព្វថ្ងៃរបស់ពួកគេនៅតែគ្មានផ្ទុកមេរោគអេដស៍ (HIV negative)	36.7%	16.8%
បានទទួលការព្យាបាលដោយថ្នាំប្រឆាំងរោគអេដស៍	94.7%	92.8%
រយៈពេលព្យាបាលគិតជាចំនួនឆ្នាំ		
ព្យាបាលដោយថ្នាំឱកាសនិយម	2.9 (2.5)	3.7 (2.9)
ព្យាបាលដោយថ្នាំប្រឆាំងរោគអេដស៍	5.7 (5.8)	5.6 (5.8)
បញ្ជូនអ្នកផ្ទុករោគអេដស៍ទៅមណ្ឌលព្យាបាលនិងថែទាំអ្នកជំងឺអេដស៍		
ទៅដោយខ្លួនឯង	34.2	24.5
ក្រុមគ្រួសារ/សាច់ញាតិបញ្ជូន	21.3	13.9
បុគ្គលិកមណ្ឌលធ្វើតេស្តឈាមស្ម័គ្រចិត្ត បញ្ជូន	13.5	13.1
បុគ្គលិកអង្គការបញ្ជូន	12.2	21.4

ការយល់ដឹងពីអត្ថប្រយោជន៍នៃថ្នាំប្រឆាំងមេរោគអេដស៍



ស្ថានភាពសុខភាពបច្ចុប្បន្ន

អត្ថាធិប្បាយ	អ្នកជួញដូរមេរោគអេដស៍ (ចំនួនសរុប ១០៣៥នាក់)	
	បុរស(ចំនួន៤១៨)	ស្រី (ចំនួន ៦១៧)
ស្ថានភាពសុខភាព		
ល្អ	4.6	30.6
ល្អគួរសម/ធម្មតា	87.0	60.9
មិនល្អ	8.4	8.5
ស្ថានភាពសុខភាពប្រៀបធៀបរយៈពេល៦ខែកន្លងមក		
ល្អប្រសើរជាងមុន	25.2	64.2
ដូចមុន	63.8	26.8
អាក្រក់ជាងមុន	11.0	9.0
ធ្លាប់ជីកគ្រឿងស្រវឹងរយៈពេល៦ខែកន្លងមក	77.5	34.6


ការប្រព្រឹត្តិផ្លូវគោល

អត្ថាធិប្បាយ	២០១០ អ្នកផ្គត់ផ្គង់អាហារ (ចំនួនសរុប៨៩៥)		២០១៣ អ្នកផ្គត់ផ្គង់អាហារ (ចំនួនសរុប១០៣៥)	
	បុរស(៣៥៨)	ស្រ្តី(៥៣៧)	បុរស(៤១៨)	ស្រ្តី(៦១៧)
ធ្លាប់រួមភេទក្នុងរយៈពេល៦ខែកន្លងមក(%)	80.3	57.7	81.8	60.8
មានដៃគូរួមភេទលើសពី១នាក់ក្នុង៦ខែកន្លងមក(%)	28.1	42.9	66.9	55.9
ចំនួនដងជាមធ្យមនៃការរួមភេទជាមួយប្តី/ប្រពន្ធក្នុង៦ខែកន្លងមក (Median)	3(2)	3(2)	2 (1)	1.7 (1)
ធ្លាប់មានសង្សារក្នុងរយៈពេល៦ខែកន្លងមក(%)	6.2	4.9	5.3	5.0
បានប្រើស្រោមជាមួយសង្សារនៅពេលរួមភេទលើកចុងក្រោយ(%)	80	86.7	63.4	64.5
បានប្រើស្រោមគ្រប់ពេល នៅពេលរួមភេទជាមួយប្តី/ប្រពន្ធរយៈពេល៦ខែកន្លងមក(%)	76.4	71.2	69.6	62.7
មូលហេតុដែលមិនប្រើស្រោមជាមួយប្តី/ប្រពន្ធ(%)				
ចង់បានកូន	6.3	7.7	30.1	26.5
មានអារម្មណ៍ថាមិនសុខស្រួល	6.7	9.9	32.3	44.4


ការប្រព្រឹត្តផ្លូវភេទ (ចំពោះតែបុរស)

អត្ថាធិប្បាយ	២០១០ បុរស(៣៥៨)	២០១៣ បុរស(៤១៨)
ធ្លាប់បង់ប្រាក់ ដើម្បីរួមភេទ ក្នុងរយៈពេល១ឆ្នាំកន្លងមក	10.9	14.4
បានប្រើស្រោមនៅពេលរួមភេទលើកចុងក្រោយជាមួយស្រ្តីរកស៊ីផ្លូវភេទ (២០១០ ចំនួន៤៦ និង ២០១៣ ចំនួន ៤៤)	63	86.3
បានប្រើស្រោមគ្រប់ពេល នៅពេលរួមភេទជាមួយស្រ្តីរកស៊ីផ្លូវភេទ ក្នុង រយៈពេល៣ខែកន្លងមក (២០១០ ចំនួន២១ និង ២០១៣ ចំនួន ២៧)	66.7	92.3
បានប្រើស្រោមគ្រប់ពេល នៅពេលរួមភេទជាមួយស្រ្តីរកស៊ីផ្លូវភេទ ក្នុង រយៈពេល១ឆ្នាំកន្លងមក (២០១០ ចំនួន២៧ និង ២០១៣ ចំនួន ៣៩)	66.7	94.8
ធ្លាប់រួមភេទជាមួយដៃគូរួមភេទចៃដន្យ ក្នុងរយៈពេល៦ខែកន្លងមក	3.4	5.3
បានប្រើស្រោមគ្រប់ពេល នៅពេលរួមភេទជាមួយដៃគូរួមភេទចៃដន្យ ក្នុង រយៈពេល១ឆ្នាំកន្លងមក	65.7	81.6
ធ្លាប់រួមភេទជាមួយបុរសក្នុងឆ្នាំកន្លងមក	1.3	3.4
ធ្លាប់បែកស្រោមនៅពេលរួមភេទក្នុងឆ្នាំកន្លងមក	4.5	12.4
ធ្លាប់ប្រើទឹកអីលនៅពេលរួមភេទលើកចុងក្រោយ	12.6	12.7


ផ្តល់ព័ត៌មានស្តីពីជីវភាពរស់ និងការបោះឆ្នោតរបស់៖៣ខែកន្លងមក




ប្រេងបាយផ្តល់ព័ត៌មានស្តីពីជំងឺអេដស៍ តាមរោគដែលចូលចិត្ត



កន្លែងដែលអតិថិជនអាចស្វែងរកសេវាពន្យារកំណើត



អ្នកផ្តល់សេវាពន្យារកំណើត និងសុខភាពបង្កពូជ ដល់អ្នកផ្ទុកមេរោគអេដស៍




ការប្រើប្រាស់សេវាថែទាំ ព្យាបាលជំងឺអេដស៍និងការ ប្រព្រឹត្តត្រឹមត្រូវរបស់អ្នកជំងឺអេដស៍

ឥរិយាបថ	2010		2013	
	បុរស (356)	ស្រី (537)	បុរស (418)	ស្រី (617)
	%		%	
ធ្លាប់បានទទួលប្រឹក្សាពីការប្រើឱសថប្រឆាំងមេរោគអេដស៍ អោយបានត្រឹមត្រូវ	98.3	97.8	98.1	97.6
ការមកត្រឹមត្រូវតាមការណាត់របស់គ្រូពេទ្យ	98.3	96.6	95.9	97.7
ធ្លាប់បោះបង់ការព្យាបាលពីកន្លែងមួយ មុនមកចាប់ផ្តើមការព្យាបាលនៅកន្លែងថ្មី	8.1	12.5	6.7	8.9
ធ្លាប់ខ្ចីឱសថឱកាសនិយម/ឱសថប្រឆាំងមេរោគអេដស៍ ពីអ្នកជំងឺអេដស៍ដូចគ្នា	2	2	2.7	3.4
បច្ចុប្បន្នបានទទួលឱសថឱកាសនិយម/ឱសថប្រឆាំងមេរោគអេដស៍ ពីកន្លែងផ្សេងទៀតក្នុងពេលតែមួយ	0.6	2.1	3.6	1.0

ការប្រើប្រាស់សេវាសុខភាពផ្សេងទៀត

ឥរិយាបថ	2010		2013	
	បុរស (n = 356)	ស្រ្តី (n = 537)	បុរស (n = 418)	ស្រ្តី (n = 617)
ធ្លាប់មានផ្ទៃពោះម្តងឬលើសពី១បន្ទាប់ពីដឹងថាប្តី/ប្រពន្ធមានផ្ទុកមេរោគអេដស៍	18.5	28.2	33.3	33.7
ធ្លាប់រំលូតកូនម្តងឬលើសពី១បន្ទាប់ពីដឹងថាប្តី/ប្រពន្ធមានផ្ទុកមេរោគអេដស៍	5.5	11.7	7.0	13.8
ធ្លាប់ប្រើសេវាកាត់បន្ថយការចំលងមេរោគអេដស៍ពីម្តាយទៅកូន បន្ទាប់ពីដឹងថាប្តី/ប្រពន្ធមានផ្ទុកមេរោគអេដស៍ (+)	63.1	63.3	62	64.8
ប្រើវិធីពន្យាកំណើតបន្ទាប់ពីដឹងថាផ្ទុកមេរោគអេដស៍				
- មិនបានប្រើវិធីពន្យាកំណើត	1.7	11.2	10.5	21.4
- ដាក់កង	7.6	2.2	3.7	2.2
- លេបថ្នាំ	12.1	3.9	7.9	5.3
- ប្រើស្រោមអនាម័យ	75	53.6	83.1	63.7
ធ្លាប់ទទួលព័ត៌មានពីការពន្យាកំណើត, សុខភាពបន្តពូជ និងការរំលូតកូនដោយសុវត្ថិភាព	80.5	72.4	66.4	69.7
ធ្លាប់ប្រើសេវាកាមរោគក្នុងរយៈពេល ១ឆ្នាំកន្លងមក ក្រោយពីដឹងថាមានផ្ទុកមេរោគអេដស៍	14.8	32.7	6.0	23.0
ធ្លាប់បានបញ្ជូនទៅពិនិត្យជំងឺរបេង	68.6	58.2	79.0	70.7

ការប្រើប្រាស់គ្រឿងញៀន និងប្រភេទគ្រឿងញៀន



សន្និដ្ឋាន

អ្នកផ្ទុកមេរោគអេដស៍ (1)

- ការអង្កេតជុំទី៩នេះ សមាមាត្រនៃអ្នកជំងឺប្រើឱសថឱកាសនិយមមានតិច គឺតែ ៥.៤%។
- ការប្រមូលទិន្នន័យសំរាប់អ្នកផ្ទុកមេរោគអេដស៍មាន បុរសជាង ៤០% និងស្រ្តីប្រមាណ ៦០%។
- ទិន្នន័យបង្ហាញថា ភាគច្រើនអ្នកមានផ្ទុកមេរោគអេដស៍សុទ្ធតែបានទៅធ្វើតេស្តឈាមបញ្ជាក់នៅ VCCT និងនៅមន្ទីរពេទ្យ។
- ស្រ្តីមាននិន្នាការប្រាប់ពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួនទៅប្តីតិចជាងបុរស។ បញ្ហានេះគួរតែដោះស្រាយឲ្យបានល្អក្នុងកម្មវិធីបង្ការសំរាប់អ្នកវិជ្ជមានមេរោគអេដស៍។
- បច្ចុប្បន្នអ្នកផ្ទុកមេរោគអេដស៍មានចំនួនជិត ៩៤% បានប្រើ ឱសថប្រឆាំងមេរោគអេដស៍ ។
- ប្តី/ប្រពន្ធរបស់អ្នកផ្ទុកមេរោគអេដស៍ នៅតែមានស្ថានភាពអវិជ្ជមានចំនួន ២៥.៨% (បុរសមានអត្រាខ្ពស់ជាង)ជាឱកាសសំរាប់កម្មវិធីបង្ការអ្នកវិជ្ជមានមេរោគអេដស៍។
- ការអង្កេតជុំទី៩នេះ អ្នកជំងឺអេដស៍មានចំណេះដឹងខ្ពស់ពីការប្រើឱសថប្រឆាំងមេរោគអេដស៍។

សន្និដ្ឋាន

អ្នកផ្គត់ផ្គង់មេរោគអេដស៍ (2)

- អ្នកផ្គត់ផ្គង់មេរោគអេដស៍ភាគច្រើនប្រាប់ថា សុខភាពរបស់ពួកគេធម្មតាវិញបានប្រសើរឡើងតាំងពីពួកគេបានប្រើថ្នាំឱកាសនិយម/ទទួលបានឱសថប្រឆាំងមេរោគអេដស៍។
- ភាគច្រើននៃអ្នកផ្គត់ផ្គង់មេរោគអេដស៍ដែលប្រើថ្នាំឱកាសនិយម/ទទួលបានឱសថប្រឆាំងមេរោគអេដស៍មានសកម្មភាពផ្លូវភេទ(៦១%-៨១%) រាយការណ៍ថា ធ្លាប់បានរួមភេទក្នុងរយៈពេល៦ខែកន្លងមក។
- ការប្រើប្រាស់ស្រោមអនាម័យជាប្រចាំជាមួយប្តីប្រពន្ធមានប្រហែល៦៣%។
- ១៤.៤%នៃអ្នកផ្គត់ផ្គង់មេរោគអេដស៍បុរសរាយការណ៍ថា បានរួមភេទដោយបង់ប្រាក់ក្នុងរយៈពេល១២ខែកន្លងមក។ ប៉ុន្តែការប្រើប្រាស់ស្រោមអនាម័យជាមួយដៃគូដោយបង់ប្រាក់មានជាង៩០%។

សន្និដ្ឋាន

អ្នកផ្គុំកមេរោគអេដស៍ (3)

- ជាមធ្យមប្រហែល៧%នៃអ្នកចូលរួមការអង្កេតរាយការណ៍ថា បានចាប់ផ្តើមទទួលការព្យាបាលនៅមណ្ឌលផ្តល់សេវាថែទាំនិងព្យាបាលអ្នកជំងឺអេដស៍ថ្មីមួយទៀត ក្រោយពីឈប់ទទួលការព្យាបាលពីមណ្ឌលមួយមក។
- អ្នកផ្គុំកមេរោគអេដស៍រាយការណ៍ថា ទៅទទួលសេវាតាមការណាត់របស់គ្រូពេទ្យមានកំរិតខ្ពស់(>៩៥%)
- បុគ្គលិកនៅមណ្ឌលផ្តល់សេវាថែទាំនិងព្យាបាលអ្នកជំងឺអេដស៍ជាប្រភពនៃការផ្តល់ព័ត៌មានពីសុខភាព បន្ទាប់មកគឺ បុគ្គលិកនៅកម្មវិធីពន្យារកំនើតនិងសុខភាពផ្លូវបន្តពូជ។
- តិចជាង៥%នៃអ្នកផ្គុំកមេរោគអេដស៍ធ្លាប់ប្រើប្រាស់ថ្នាំញៀន។ ប៉ុន្តែពុំមានអ្នកចាក់ថ្នាំញៀនទេ។

សន្និដ្ឋាន

អ្នកផ្ទុកមេរោគអេដស៍ (4)

- បុគ្គលិកគ្លីនិកសុខភាពគ្រួសារនិងបុគ្គលិកមណ្ឌលផ្តល់សេវាថែទាំនិព្វាបាលអ្នកជំងឺអេដស៍ដើរតួសំខាន់ក្នុងការផ្តល់សេវាពីការពន្យារកំណើត និងសុខភាពបន្តពូជដល់អ្នកផ្ទុកមេរោគអេដស៍។
- ប្រហែលមួយភាគបីនៃស្ត្រីផ្ទុកមេរោគអេដស៍រាយការណ៍ថា មានផ្ទៃពោះលើសពីមួយដងក្រោយពីដឹងថាមានផ្ទុកមេរោគអេដស៍។
- ប្រហែលជាពាក់កណ្តាលនៃស្ត្រីផ្ទុកមេរោគអេដស៍រាយការណ៍ថា ប្រើប្រាស់សេវាកាត់បន្ថយការចំលងមេរោគអេដស៍ពីម្តាយទៅកូន។
- មាន១០%ទៅ២០%នៃអ្នកផ្ទុកមេរោគអេដស៍ ស្ត្រីនិងបុរស រាយការណ៍ថា មិនដែលប្រើវិធីបង្ការកុំអោយមានកូន ក្រោយពីដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍។
- ជាង៧០%នៃអ្នកផ្ទុកមេរោគអេដស៍បានបញ្ជូនទៅពិនិត្យរករោគរបេង។

អនុសាសន៍

អ្នកផ្ទុកមេរោគអេដស៍

- សមាមាត្រភាគច្រើននៃអ្នកផ្ទុកមេរោគអេដស៍ដែលបានប្រើឱសថប្រឆាំងមេរោគអេដស៍ត្រូវតែបន្ត ដើម្បីរក្សាសុខភាពពួកគេអោយនៅល្អប្រសើរ។
- មួយភាគបួននៃអ្នកផ្ទុកមេរោគអេដស៍រាយការណ៍ថា ប្តី/ប្រពន្ធរបស់ខ្លួនគ្មានផ្ទុកមេរោគអេដស៍ ដែលបង្ហាញពីសារៈសំខាន់នៃការព្យាបាលដើម្បីបង្ការការចំលង និងការបង្ការការចំលងមេរោគអេដស៍ពីអ្នកផ្ទុកមេរោគអេដស៍(Positive Prevention)ក្នុងចំណោមប្តីប្រពន្ធ។
- ការប្រើប្រាស់ស្រោមអនាម័យគ្រប់ពេល ដែលជាមធ្យោបាយបង្ការការចំលងគួរតែលើកយកមកដោះស្រាយ ដោយសារ៣៥%នៃអ្នកផ្ទុកមេរោគអេដស៍ទាំងស្រ្តីនិងបុរសមិនបានប្រើស្រោមអនាម័យគ្រប់ពេលទេ។

સ્વચ્છપંચાંગ